



សម្តេចសីហនុ៖ និមិត្តរូបនៃវិនាសកម្មកម្ពុជា

ដោយ យូ-ស៊ុនណារ៉ា * ថ្ងៃទី២៧ មិថុនា ២០០៥

វិនាសកម្មចំពោះប្រទេសកម្ពុជាគឺជាបន្តទៅមុខទៀត ។ គេមើលមិនឃើញនូវ ភាពធ្ងន់ស្រាលឡើយ ។ តើមូលហេតុធំនៅក្នុងរឿងនេះគឺជាអ្វីទៅ ? បើតាមយើង មើលឃើញ...មូលហេតុធំក្នុងរឿងនេះ គឺការពឹងផ្អែកយ៉ាងខ្លាំងក្លា ទៅលើនយោ បាយអត្តាធិបតេយ្យ (នយោបាយពឹងផ្អែកទៅលើមនុស្សម្នាក់ ដែលគេចាត់ទុកថា ជាអ្នកមានបុណ្យ ឬអាទិទេព) ។ ជំរាបណាខ្មែរភាគច្រើននៅតែពឹងផ្អែកទៅលើន យោបាយអត្តាធិបតេយ្យ ជំរាបនោះសង្គមជាតិយើងនឹងពុំអាចឃើញពន្លឺរឿង ឆ្អឹងថ្កានបានឡើយ ។

សូមក្រឡេកមើលចុះ !!!... ក្នុងស្ថាប័នជាតិមួយៗ សុទ្ធសឹងតែអនុវត្តនូវន យោបាយអត្តាធិបតេយ្យទាំងអស់ ។ រាជបល្ល័ង្កនៅតែពឹងផ្អែកលើស្តេចសីហនុ ទោះបីជាគាត់ចាស់ជិតស្លាប់ទៅហើយក៏ដោយ ក៏ស្តេចសីហនុមិនមែនមានខ្យល ស្តី ដើរតួជាស្តេចឯករាជ្យនៅឡើយទេ ។ មើលទៅគណបក្សប្រជាជនចុះ !!!...គ្មា ននរណាអាចជំនួសហ៊ុន-សែនបានទេ គឺមានតែហ៊ុន-សែនទើបគណបក្សនេះដំ ណើរការបានប្រក្រតី ។

មើលទៅគណបក្សហ៊ុនស៊ុនបិទទៅមើល ?... បើអត់មានតួស្តេចត្រាក់ៗអស់ ហ្នឹងទេ គឺបក្សហ្នឹងត្រូវតែហោងភ្លាម ។ មើលទៅគណបក្សសម-រង្ស៊ីវិញម្តង... នោះយើងមិនបាច់នឹងនិយាយស្តីទេ ព្រោះឈ្មោះបក្សហ្នឹង វាឲ្យយើងដឹងរួចទៅ ហើយ ថាបើអត់ពីសម-រង្ស៊ីទៅ បក្សហ្នឹងក៏ត្រូវរលំដួលទៅដែរ ។

ទាំងអស់ដែលបានអត្តាធិប្បាយរួចមកនេះ គឺជាឧទាហរណ៍ស្រួលយល់ស្តីអំ ពីនយោបាយអត្តាធិបតេយ្យ ដែលប្រជាជនខ្មែរលោកកំពុងតែមានជំនឿទៅលើ ។ ជំរាបណាប្រជាជនខ្មែរលោកមិនទាន់អាចរើប៉ះ ចេញពីទស្សនៈជំនឿនេះទេ ជំរា បនោះលោកនៅតែទទួលរងទុក្ខមិនមានស្រាកស្រាន្តឡើយ ។

នៅពេលថ្មីៗនេះ មានបងប្អូនខ្មែរមួយចំនួន បានខំប្រឹងពាក់ព័ន្ធគ្នាស្រែក ជំរាបគាំទ្រស្តេចសីហនុ ដោយទុកចិត្តទុកច្រើនថា គាត់ជាក្នុងសំខាន់ ដែលអាច

នឹងស្តារឡើងវិញ នូវបូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជភាពកម្ពុជា ។
ស្តេចសីហនុប្រើអាករយោបាយប្រជាភិប្រតិបត្តិរបស់គាត់ ស្រែកទូទ្រាបនិងបន្តដើម្បីល្បួងឲ្យប្រជាជនខ្មែរចោមរោមគាំទ្រគាត់ ដែលតាមទិសដៅពិតប្រាកដរបស់គាត់ ស្តេចសីហនុត្រូវការតែអំណាចប៉ុណ្ណោះ ។

ស្តេចសីហនុប្រឹងប្រញាប់ទទួលខុសត្រូវ ធ្វើជាប្រធានក្រុមប្រឹក្សាជាតិជាធំខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន ហើយមិនបានប៉ុន្មានថ្ងៃផង គាត់ក៏ទូងស្តារទាមទារសិទ្ធិអំណាចយកមកដាក់ក្នុងដៃរបស់គាត់ ដោយប្រើប្រាស់រូបភាពផ្សេងៗ ។ ក្នុងរឿងនេះ យើងឃើញថាមិនសូវមានបងប្អូនខ្មែរយើងបានចាប់ភ្នែកទេ ដោយលោកគិតតែពីភ្នាក់ផ្អែលនឹងរឿងទាមទារ និងការពារដែនទឹកដី ដែលកំពុងតែរិចរិលដោយសារបរទេសអង្កេតយក ។ បងប្អូនខ្មែរមួយចំនួនហាក់យល់ថាស្តេចសីហនុ ពិតជាមានការតាំងចិត្តច្បាស់លាស់ក្នុងរឿងនេះ តែតាមការពិតស្តេចសីហនុកំពុងតែលេងស្លៀក ដើម្បីជំនឿមនុស្សប្រជាប្រិយ និងជំនឿអំណាចមួយចំនួន មកដាក់ក្នុងដៃពួកស្តេចវិញតែប៉ុណ្ណោះ ។

ស្តេចសីហនុគ្មានចេតនាច្បាស់លាស់ក្នុងរឿងព្រំដែនទេ ។ ហេតុដែលយើងហ៊ានគិតថាអញ្ចឹង មិនមែនយើងរើរវាយនោះឡើយ ។ យើងមើលឃើញច្បាស់តាំងពីដំបូងដៃមកម៉្លេះ ។ បើស្តេចសីហនុចេះមានជំហរពិតប្រាកដក្នុងរឿងព្រំដែន គឺគាត់ច្បាស់ជាមានជំហរមុតមាំតាំងពីដើម ក្នុងសម័យដែលគាត់ធ្វើជាស្តេចសោយរាជ្យ ក្នុងឆ្នាំ១៩៧៣-២០០៣មកម៉្លេះ ។ តែស្តេចសីហនុមិនដែលមានជំហរច្បាស់លាស់ទេ ។ គាត់រកស៊ីចាក់ខ្សែរហូតមកដើម្បីការពារអំណាច នៃពូជពង្សវង្សត្រកូលស្តេចរបស់គាត់ ។ រឿងប្រទេសជាតិរិចរិលមិនមានជារឿងចំបងសំរាប់ស្តេចសីហនុទេ ។ រឿងដែលចំបងគឺអំណាចយសសក្តិនៃរាជាធិបតេយ្យរបស់គាត់។

ឥឡូវនេះ យើងមើលឃើញច្បាស់ម្តងហើយម្តងទៀតមិនឈប់ឈរឡើយ ។ ប៉ុណ្ណឹងហើយនៅមានបងប្អូនខ្មែរមួយចំនួន មិនព្រមយល់ច្បាស់ទៀត ពីព្រោះតែភាពងប់ងល់នឹងលទ្ធិធម្មយោបាយអត្តាធិបតេយ្យ ។ បងប្អូនយល់ថា ស្តេចសីហនុជាបុគ្គលតែម្នាក់គត់អាចដោះស្រាយរឿងនេះ ។ ចុះបើគាត់ដាច់ខ្យល់ស្លាប់ឥឡូវទៅ តើប្រទេសកម្ពុជាដឹងបាត់បង់ទឹកដីរហូតទៅឬ ?! យើងមិនជឿទេ !! ។

ក្រុមប្រឹក្សាជាតិជាធំខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន បានកើតឡើងហើយ ។ ក្រុមប្រឹក្សាជាតិនេះបានបើកសម័យប្រជុំម្តងរួចហើយ ម៉េចក៏មិនព្រមធ្វើការងារខ្ពស់ទៅទៀត ? ។ តើត្រូវការអំណាចជាមុនសិនទើបធ្វើការកើតឬ ??!!

បើពិតជាក្រុមប្រឹក្សាជាតិនេះត្រូវការអំណាចមែននោះ ម៉េចក៏ពួកអ្នកធម្មយោបាយមានមុខក្នុងរដ្ឋសភា, ព្រឹទ្ធសភា, រដ្ឋាភិបាល មិនគាំទ្រពិភាក្សាឲ្យស្រេចជាមុនសិនទៅ ??!! ម៉េចចាំបាច់រលូតចេញមកមិនគ្រប់ខែអញ្ចឹង ??!!

រឿងនេះធ្វើឲ្យយើងស្រួលយល់ជាទីបំផុត ។ ទី១ ក្រុមប្រឹក្សាជាតិនេះគឺជាអង្គ

ការផ្តល់យោបល់ឲ្យរដ្ឋាភិបាល ដែលរដ្ឋាភិបាលមានអាជ្ញាក្នុងការសម្រេចចិត្ត ។ ពាក្យថា ក្រុមប្រឹក្សាជាតិគឺមានន័យអញ្ចឹង មិនអាចមានន័យថាជាអាជ្ញាធរជាតិបានទេ ហើយក៏មិនអាចមានខ្លឹមសារថាជាក្រុមប្រឹក្សាភិបាលលើរដ្ឋាភិបាលបានដែរ។ នេះគឺនិយាយអំពីអត្ថន័យវាជាគ្រឹះក្នុងការចាត់តាំង ។ ទី២- ក្រុមប្រឹក្សាជាតិនេះត្រូវតែដឹងអំពីការកិច្ចរបស់ខ្លួន ហើយត្រូវតែបំពេញកិច្ចការរបស់ខ្លួនឲ្យចេញដំណើរ គ្រប់គ្រងសិទ្ធិស្រែកទូទ្យាទាមទារអំណាច ព្រោះខ្លួនត្រូវបង្ហាញថា ខ្លួនពិតជាធ្វើការពិតមែន ។ ក្រុមប្រឹក្សានេះត្រូវបង្ហាញសាធារណជនខ្មែរថា តើខ្លួនធ្វើការទៅវាមានកង្វះខាតដូចម្តេច មិនមែនមកដាក់ដៃមើលតែក្មេងនៅបោះបោះម្តាយនោះទេ ។ ខ្លួនត្រូវធ្វើការងារឲ្យហ្មត់ចត់ដោយឈរច្បាស់លើបច្ចេកទេស ច្បាប់ និងបែបបទជាតិ និងអន្តរជាតិ ដោយចៀសវាងយកលទ្ធផលយោបាយមកប្រើ ទើបក្រុមប្រឹក្សាជាតិនេះត្រូវគេចាត់ទុកថា ពិតជាមានឆន្ទៈការងារបំរើជាតិច្បាស់លាស់ ។

ប៉ុន្តែយើងបានឃើញថា ក្រុមប្រឹក្សាជាតិដែលមានស្តេចសីហនុជាប្រធានហ្នឹង បានធ្វើកិច្ចការរបស់ខ្លួនឲ្យហ្មត់ចត់នោះទេ ។ គ្រាន់តែកើតមកភ្លាម ស្តេចសីហនុនិងបរិវារគាត់ចាប់ស្រែកទាមទារអំណាចឲ្យគាត់ភ្លាម ។ តើអំណាចហ្នឹងវាត្រឹមត្រូវឬទេ ??? តើវាជាគន្លឹះនៃការដោះស្រាយបញ្ហាឬទេ ? តើវាជាប្រយោជន៍ចំពោះនរណា ???

យើងសោកស្តាយចំពោះក្រុមមហាជនខ្លះ មានជាអាទិ៍ក្រុមលោកស៊ាន-ប៉េងសែ និងក្រុមអ្នកការពារព្រំដែនក្នុងស្រុកខ្លះ ដែលកំពុងតែផ្តុំខ្លួនចាញ់ឧបាយកលនយោបាយរបស់ស្តេចសីហនុ ។ លោកស៊ាន-ប៉េងសែ, លោកឌី-ការ៉េត, លោកស៊ាន-ម៉ាសាវ៉ាង ជាដើម សុទ្ធសឹងតែបានហាក់ទៅជល់នឹងហ៊ុន-សែនដោយសេចក្តីជ្រះថ្លា ចង់ហែរហមស្តេចសីហនុ តែពួកអស់លោកហ្នឹងអត់បានដឹងថា បានស្ទុះទៅចូលសិរសីរបស់ហ៊ុន-សែន ដែលមានសីហនុជាភាគីនៃអំណាចទេ ។

ជួនកាលអ្នកប្រយោជន៍ស្តេចសីហនុខ្លះ រត់រហូតដល់ទៅជេរទ្រង់រណបូទិទៅទៀត ដោយពួកគេភ្លេចគិតថា រណបូទិ៍និងសីហនុគឺជាខ្ញុំពួកនិងកូនបង្កើត ។ រណបូទិ៍គឺជាកូនជិដរបស់ស្តេចសីហនុ ។ ស្តេចសីហនុគឺជាមេម៉ាយបង្ក ជំណែកឯរណបូទិ៍ជាចំណែកមួយនៃកិច្ចការអនុវត្តន៍ប្លង់នយោបាយរបស់សីហនុជាមួយនិងហ៊ុន-សែន ។ រឿងនៅតែដដែល គឺជាកិច្ចការរបស់ក្រុមគ្រួសារនៃពួកស្តេច និងកូនធម៌ស្តេច ។ ឥតមានប្រយោជន៍ស្តីចំពោះប្រជាជាតិខ្មែរឡើយ ។

កាលពីដើមនៅក្រៅប្រទេសមានក្រុមលោកស៊ាន-ប៉េងសែ ជាអ្នកស្រែករឿងព្រំដែន ដល់ក្រោយពីលោកស៊ាន-ប៉េងសែ ហាក់ស្រែទៅស្រែកទាមទារអំណាចឲ្យស្តេចសីហនុ ក្រុមលោកក្លាយជាក្រុមក្រៅច្បាប់មួយ ដែលជាសត្រូវនឹងហ៊ុន-សែន ឯចំណែកស្តេចសីហនុនៅតែមានមុខមាត់ មានទ្បាណិះ មានវ៉ាងជ្រកនៅ

មានពេលដើរលេងថតកុន តែងចំរៀងឲ្យរំភើយដដែល ។ ចំណែកឯរឿងព្រំដែន ក៏នៅដដែលគ្មានការដោះស្រាយស្ទើរទេ ។

មនុស្សដែលស្ទុះទៅគាំទ្រស្តេចសីហនុគឺបានតែទកចិត្ត និងអាចស្លាប់ទាំងខ្លួនទៀត រីឯស្តេចសីហនុ ក៏បន្តសម្ព័ន្ធមេត្រីផ្អែមត្រជាក់ជាមួយហ៊ុន-សែនដដែល ។ នេះហើយជាផលនៃនយោបាយអត្តាធិបតេយ្យ ដែលប្រជាជនខ្មែរនៅតែនិយមចូលចិត្ត ទោះស្លាប់ខ្លួនក៏មិនទាន់យល់ច្បាស់ថាជាគ្រោះថ្នាក់ដែរ ។

យើងសូមអំពាវនាវជាសាធារណៈថា សូមបងប្អូនខ្មែរដែលនៅតែយល់ថា ស្តេចសីហនុនឹងជាស្តេចអាចជួយស្រោចស្រង់ប្រទេសកម្ពុជា ឲ្យរួចផុតពីអន្តរាយនោះ សូមអស់លោកមេត្តាគិតឲ្យច្បាស់ ចាប់ពីដើមរហូតដល់ឥឡូវនេះ ថាតើស្តេចសីហនុនេះជាបុគ្គលផ្តល់សេចក្តីសុខចំពោះអស់លោកនិងប្រទេសជាតិ ឬក៏ស្តេចសីហនុនេះជាមេរោគចង្រៃឧបទ្រព ដែលធ្វើឲ្យប្រទេសជាតិខ្មែររងទុក្ខវេទនាទល់សព្វថ្ងៃនេះ ??

- ★ នរណាអូសស្រុកខ្មែរចូលប្តូរកុម្មុយនិស្តពីឆ្នាំ១៩៦៥ រហូតដល់សព្វថ្ងៃ ?
- ★ នរណាអនុញ្ញាតឲ្យទពយ្មនក្រហមស្លាក់លើទឹកដីខ្មែរ ?
- ★ នរណាពឹងទពយ្មនក្រហមបំផ្លាញស្រុកខ្មែរនៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ?
- ★ នរណាផ្តល់ភាពស្របច្បាប់ឲ្យហ៊ុន-សែន និងបក្សប្រជាជន ?
- ★ នរណាដោះដូរអំណាចជាមួយហ៊ុន-សែន ចាប់ពីឆ្នាំ១៩៧១រហូតសព្វថ្ងៃ ?
- ★ នរណាកំពុងបណ្តាលឲ្យអ្នកស្នេហាជាតិផ្ទុះខ្លួនទៅរកក្តីវិធានឥឡូវនេះ ?
- ★ សរុបមក នរណាធ្វើឲ្យបរទេសមានឱកាសឈ្លានពានទឹកដីខ្មែររហូតទល់ថ្ងៃនេះ ?? ។^{១២}

